

**ក្រសួងអប់រំនិងក្រុមហ៊ុនសិស្ស**  
**ការិយាល័យផ្នែក ចុះឈ្មោះ និងចាត់តាំង សិស្ស**

440 NORTH BROAD STREET, SUITE 111  
 PHILADELPHIA, PA 19130

Danielle N. Seward  
 នាយិកា

ទូរស័ព្ទ: ២១៥-៤០០-៤២៩០  
 ទូរសារ: ២១៥-៤០០-៤២៩១

**សាលាបឋមសិក្សា ភេន្ទ អាឡិចហ្សាន់ដ័រ (Penn Alexander)**

**វិធីចុះឈ្មោះសិស្សចូលរៀនថ្នាក់មត្តេយ្យ ឆ្នាំ២០១៧**

ខាងក្រោមនេះគឺជា គោលការណ៍ណែនាំ និងការកំណត់ពេលវេលា សម្រាប់ការដាក់ពាក្យស្នើសុំចូលរៀន និងការជ្រើសរើសសិស្ស ដែលត្រូវអនុវត្តដើម្បីចុះឈ្មោះសិស្សចូលរៀនថ្នាក់មត្តេយ្យ នៅសាលាបឋមសិក្សា ភេន្ទ អាឡិចហ្សាន់ដ័រ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។

ការកំណត់ពេលវេលាសម្រាប់វិធីចាប់ផ្តើមរបស់សាលាបឋមសិក្សា ភេន្ទ អាឡិចហ្សាន់ដ័រ	
ថ្ងៃខែសម្រាប់ការចុះឈ្មោះ:	ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ ថ្ងៃច័ន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧ <i>(ថ្ងៃចាប់ផ្តើម គឺដូចគ្នានឹងថ្ងៃខែនៃសាលាផ្សេងៗទៀតនៅក្នុងក្រសួង។)</i> <i>(ថ្ងៃបញ្ចប់ គឺចំនួនប្រាំមួយសប្តាហ៍ ចាប់ពីថ្ងៃចាប់ផ្តើម។)</i>
បុគ្គលិកសាលាធ្វើបញ្ជីចុងក្រោយបង្អស់តាមអ៊ីមែលទៅ OSEP ។	ថ្ងៃទី១៨ ខែមេសា
ការចាប់ផ្តើមធ្វើឡើងដោយ OSEP និង IT	ថ្ងៃទី១៩ ខែមេសា
ធ្វើលិខិតចាប់ផ្តើមទៅផ្ទះរបស់សិស្សានុសិស្ស៖	សប្តាហ៍នៃ ថ្ងៃទី២៤ ខែមេសា

**គោលការណ៍ណែនាំទូទៅ**

- ក្មេងដែលរស់នៅក្នុងព្រំដែននៃសាលា ភេន្ទ អាឡិចហ្សាន់ដ័រ តែប៉ុណ្ណោះទើបអាចមានសិទ្ធិចូលរួមក្នុងការចាប់ផ្តើម។ លិខិតដាក់ពាក្យស្នើសុំចូលរៀនទាំងអស់ដែលទទួលបាន ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នឹងត្រូវគេរក្សាទុកក្នុងបញ្ជីរង់ចាំ។ គេតម្រូវឲ្យបង្ហាញភស្តុតាងពីនៃកន្លែងរស់នៅក្នុងព្រំដែន នៅពេលដាក់ពាក្យស្នើសុំចូលរៀន។ គេក៏តម្រូវឲ្យបង្ហាញភស្តុតាងពីនៃកន្លែងរស់នៅ នៅពេលសាលាចាប់ផ្តើមរៀន។
- ការិយាល័យអប់រំកុមារមុនថ្នាក់មត្តេយ្យនឹងប្រមូលបញ្ជីឈ្មោះសិស្សានុសិស្សកម្មវិធី Head Start ដែលរស់នៅក្នុងព្រំដែននៃសាលា ភេន្ទ អាឡិចហ្សាន់ដ័រ ដើម្បីផ្តល់ទៅឲ្យសាលា។ ការិយាល័យអប់រំកុមារមុនថ្នាក់មត្តេយ្យ នឹងជម្រាបទៅមណ្ឌលផ្សេងៗរបស់ខ្លួនផងដែរ អំពីពេលវេលាសម្រាប់ការចុះឈ្មោះកុមារមុនថ្នាក់មត្តេយ្យនៅសាលា ភេន្ទ អាឡិចហ្សាន់ដ័រ។
- ការិយាល័យផ្តល់ជំនួយពិសេសនឹងប្រមូលបញ្ជីឈ្មោះសិស្សមុនថ្នាក់មត្តេយ្យដែលរស់នៅក្នុងព្រំដែននៃសាលា ភេន្ទ អាឡិចហ្សាន់ដ័រ ដើម្បីផ្តល់ទៅឲ្យសាលា។ ការិយាល័យផ្តល់ជំនួយពិសេស នឹងជម្រាបទៅមណ្ឌលរបស់ខ្លួនផងដែរ អំពីពេលវេលាសម្រាប់ការចុះឈ្មោះកុមារមុនថ្នាក់មត្តេយ្យនៅសាលា ភេន្ទ អាឡិចហ្សាន់ដ័រ។
- គេត្រូវទទួលបានសម្រាប់កម្មវិធី Head Start និង Early Intervention ក្នុងកំឡុងថ្ងៃខែនៃការចុះឈ្មោះ។ លិខិតដាក់ពាក្យដែលទទួលបានក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នឹងត្រូវគេរក្សាទុកក្នុងបញ្ជីរង់ចាំ។ គេតម្រូវឲ្យបង្ហាញភស្តុតាងពីនៃកន្លែងរស់នៅ នៅក្នុងព្រំដែន នៅពេលដាក់ពាក្យស្នើសុំចូលរៀន។
- គេនឹងពិនិត្យលិខិតជូនដំណឹងនេះប្រចាំឆ្នាំ ហើយចុះផ្សាយក្នុងវិបសៃរបស់ក្រសួងអប់រំ នៅពេលក្រសួងអប់រំប្រកាសពីការចុះឈ្មោះសិស្សថ្នាក់មត្តេយ្យនៅថ្ងៃ ឬមុនថ្ងៃ ទី១ ខែធ្នូ។ លិខិតជូនដំណឹងទាំងអស់ នឹងត្រូវបកប្រែទៅជាប្រាំបីភាសាសំខាន់ៗ របស់ក្រសួង។
- ត្រូវប្រគល់លិខិតដាក់ពាក្យទាំងអស់ទៅឲ្យសាលា ភេន្ទ អាឡិចហ្សាន់ដ័រ នៅថ្ងៃ ឬមុនថ្ងៃ ដែលបានកំណត់ ហើយនៅចន្លោះម៉ោង ៨:០០ ព្រឹក និងម៉ោង ៣:០០ រសៀល។
- ការសម្រេចចិត្តទទួលសិស្សចូលរៀនទាំងអស់ នឹងត្រូវទាក់ទងតាមរយៈលិខិត ដែលផ្ញើទៅផ្ទះរបស់សិស្ស។ ការសម្រេចចិត្តទទួលសិស្សចូលរៀននឹងមិនធ្វើឡើងតាមរយៈទូរស័ព្ទ ឬក៏ប្រគល់លិខិតទទួលសិស្សចូលរៀន ឲ្យទៅមាតាបិតាដែលមកកាន់ ការិយាល័យផ្នែក ចុះឈ្មោះ និងចាត់តាំងសិស្សនោះទេ។